

6. ក្នុងកម្រិតនៃការប្រកួតប្រជែងសេចក្តីសម្រេចរបស់ក្រសួងហិរញ្ញវត្ថុ ចំនួន 1 ថ្ងៃ ចាប់ពីថ្ងៃទី 13:00 ម៉ោង ត្រូវបានកំណត់ ដើម្បីឱ្យភ្នាក់ងារប្រកួតប្រជែងសេចក្តីសម្រេចបានដឹងពីលទ្ធផល។

7. ក្នុងកម្រិតនៃការប្រកួតប្រជែងសេចក្តីសម្រេច ក្នុងកម្រិត 1 ថ្ងៃ ចាប់ពីថ្ងៃទី 1 ខែ កញ្ញា ឆ្នាំ 2021 ដល់ថ្ងៃទី 148 ខែ កញ្ញា ឆ្នាំ 2021 ដើម្បីឱ្យភ្នាក់ងារប្រកួតប្រជែងសេចក្តីសម្រេចបានដឹងពីលទ្ធផល។

8. ក្នុងកម្រិតនៃការប្រកួតប្រជែងសេចក្តីសម្រេច ចំនួន 23 ថ្ងៃ ចាប់ពីថ្ងៃទី 2021 ខែ កញ្ញា ម៉ោង 11:00 ត្រូវបានកំណត់ ដើម្បីឱ្យភ្នាក់ងារប្រកួតប្រជែងសេចក្តីសម្រេចបានដឹងពីលទ្ធផល។ ក្នុងកម្រិតនៃការប្រកួតប្រជែងសេចក្តីសម្រេច ចំនួន 23 ថ្ងៃ ចាប់ពីថ្ងៃទី 2021 ខែ កញ្ញា ម៉ោង 11:00 ត្រូវបានកំណត់ ដើម្បីឱ្យភ្នាក់ងារប្រកួតប្រជែងសេចក្តីសម្រេចបានដឹងពីលទ្ធផល។

9. ក្នុងកម្រិតនៃការប្រកួតប្រជែងសេចក្តីសម្រេច ចំនួន 23 ថ្ងៃ ចាប់ពីថ្ងៃទី 2021 ខែ កញ្ញា ម៉ោង 11:00 ត្រូវបានកំណត់ ដើម្បីឱ្យភ្នាក់ងារប្រកួតប្រជែងសេចក្តីសម្រេចបានដឹងពីលទ្ធផល។

ស្រុកស្រែកម្រិតខ្ពស់

ក្រសួងហិរញ្ញវត្ថុ

រាជធានីភ្នំពេញ

ទូរស័ព្ទ : +960 3349296,+960 3349191+960 3349115

អ៊ីម៉ែល : aishath.nadheema@finance.gov.mv

តារាង : tender@finance.gov.mv